



២២១២៤១ – ព័ត៌មានគោលដៅអតិថិជនប្រកបដោយចីរភាពប្រចាំសប្តាហ៍  
លេខរៀងទី៤១

១២ ធ្នូ ២០២២ - ១៨ ធ្នូ ២០២២

រៀបរៀងដោយ សុខ ច័ន្ទសុភា អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលនៃការសិក្សាអភិវឌ្ឍន៍ប្រកបដោយចីរភាព

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកបានធ្វើការសម្អាតទន្លេក្នុងព្រះរាជាណាចក្រកម្ពុជាដោយប្រើប្រាស់ទូកសំរាមអាណ្លីម៉ង់

ប្រជាពលរដ្ឋជាច្រើនក្នុងរាជធានីភ្នំពេញបានកត់សម្គាល់ថា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលរៀបចំនៅសណ្ឋាគារសុខា សំរាមដែលគេធ្លាប់ឃើញនៅក្នុងទីក្រុង ជាពិសេសនៅតាមច្រាំងទន្លេ គឺគ្មានវត្តមានទៀតនោះទេ ដែលហាក់ដូចជាត្រូវបានសម្អាតយ៉ាងយកចិត្តទុកដាក់។ ជាការពិតណាស់ កាកសំណល់មិនបាត់ទៅវិញដោយខ្លួនឯងនោះទេ នេះគឺជាការងារមួយផ្នែកនៃក្រុម River Ocean Cleanup (ROC) ដែលបានចំណាយពេលមួយខែក្នុងការសម្អាតកាកសំណល់មុនពេលកិច្ចប្រជុំកំពូល។ អង្គការនេះត្រូវបានបង្កើតឡើងក្នុងខែកក្កដា ឆ្នាំ ២០២០ ក្នុងអំឡុងពេលជំងឺរាតត្បាត Covid-19 ហើយបានចាប់ផ្តើមប្រតិបត្តិការជាផ្លូវការក្នុងខែមីនា ឆ្នាំ ២០២២ ដោយប្រមូលសំរាមជិត ២០០ តោននៅលើទឹកនិងតាមមាត់ទន្លេ។ លោក នូ សុវណ្ណ នាយកប្រតិបត្តិនៃ ROC បានលើកឡើងថា «បេសកកម្មសម្អាតបរិស្ថានត្រូវបានរំខានដោយជំងឺរាតត្បាត Covid-19 រហូតដល់ខែមីនា។ នោះគឺជាពេលដែលបេសកកម្មបោសសម្អាតទន្លេជាប្រតិបត្តិសាស្ត្រ ដោយកិច្ចសហការជាមួយនឹង Everwave របស់អាណ្លីម៉ង់»។ Everwave របស់អាណ្លីម៉ង់គឺជាសហគ្រាសសង្គមដែលការពារទន្លេ និងសមុទ្រពីកាកសំណល់ប្លាស្ទិក និងលើកកម្ពស់ការរស់នៅប្រកបដោយនិរន្តរភាព ដើម្បីសម្អាតបរិស្ថានទឹកសម្រាប់ជម្រកត្រី។ ពួកគេបានផ្តល់ជូននូវទូកបំបាត់នូវបច្ចេកវិទ្យាទំនើបបំផុតពីប្រទេសអាណ្លីម៉ង់ ដែលមានសមត្ថភាពប្រមូលសំរាមពីទន្លេ រួមជាមួយនឹងយន្តហោះគ្មានមនុស្សបើក ដែលត្រូវបានប្រើដើម្បីរកមើលកន្លែងដែលសំរាមផ្គុំគ្នា ។

ប្រភព: [The Phnom Penh Post](#)

បេក្ខជនអាយុ៥៦ឆ្នាំ មានចៅ៧នាក់ ចូលប្រឡងមធ្យមសិក្សាទុតិយភូមិ

បេក្ខជនម្នាក់ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ មានភាពលេចធ្លោជាងយុវវ័យដែលចូលមណ្ឌលប្រឡងនៅថ្ងៃទី ៥-៦ ខែធ្នូ។ ហែម ស៊ីណាត ជាកូនច្បងក្នុងចំណោមបេក្ខជនចំនួន ១២១៣៥ នាក់ដែលបានចុះឈ្មោះប្រឡង។ ស៊ីណាត អាយុ៥៦ឆ្នាំ ជាគ្រូបង្រៀនអក្ខរកម្ម នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានចូលរួមប្រឡង ដើម្បីក្លាយជាគ្រូបង្រៀនដែលមានសមត្ថភាព និងលើកទឹកចិត្តក្មេងៗជំនាន់ក្រោយ ឱ្យជឿថា វាមិនយឺតពេលទេក្នុងការដេញតាមសុបិននៃការអប់រំ។ ស្រ្តីដែលកំពុងចិញ្ចឹមចៅទាំង៧នាក់បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា គាត់ជិះម៉ូតូឌុបទៅប្រឡងនៅសាលាវិទ្យាល័យជាតិមានជ័យ ភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។ គាត់បានប៉ាន់ប្រមាណថាគាត់មានឱកាស ៥០ ភាគរយនៃការជាប់ ប៉ុន្តែទាំងនេះគឺជាការព្យាយាមប្រឹងប្រែងរបស់គាត់និងក្រុមគ្រួសារ។ “គោលដៅចម្បងរបស់ខ្ញុំក្នុងការចូលរួមក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺដើម្បីអាចបន្តការបង្រៀន និងរកប្រាក់ចំណូលសម្រាប់ខ្លួនខ្ញុំ និងចៅៗរបស់ខ្ញុំ។ ខ្ញុំក៏ចង់លើកទឹកចិត្តអ្នកជំនាន់ក្រោយឲ្យយល់ថា ពួកគេមិនគួរបោះបង់ការសិក្សានោះទេ»។

ប្រភព: [The Phnom Penh Post](#)

អ្នកជំនាញបង្ហាញពីក្តីបារម្ភពីកង្វះព័ត៌មានទាក់ទងនឹងទំនប់មេគង្គ

អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលយុទ្ធសាស្ត្រ និងសម្រាប់ការសិក្សាអន្តរជាតិ (CSIS) ព្រមទាំងកម្មវិធីអាស៊ីអាគ្នេយ៍ និងកម្មវិធីថាមពល ទឹក និងនិរន្តរភាពនៃមជ្ឈមណ្ឌល Stimson ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានសម្តែងការព្រួយបារម្ភថា ព័ត៌មានដែលនៅមានកម្រិតពាក់ព័ន្ធនឹង

ទំនប់វារីអគ្គិសនីមេគង្គលើ និងការសាងសង់ទំនប់វារីអគ្គិសនីថ្មីនៅតាម ដងទន្លេ បង្កបញ្ហាប្រឈមចម្បងចំពោះអាងទន្លេមេគង្គ។ នាយកកម្មវិធី លោក Brian Eyler បានគូសបញ្ជាក់នៅក្នុងរបាយការណ៍មួយថា ផ្នែក សំខាន់មួយ ដែលមិនមានព័ត៌មានគ្រប់គ្រាន់ គឺការរាយការណ៍អំពីការ បញ្ចេញទឹកពីអាងស្តុកទឹក។ លោកបានកត់សម្គាល់ថា មានទំនប់ធំចំនួន ២ ជាកម្មសិទ្ធិរបស់ប្រទេសចិននៅទន្លេមេគង្គខាងលើ និង ៤៣ទៀតនៅ ផ្នែកខាងក្រោមនៃទន្លេក្នុងប្រទេសកម្ពុជា ឡាវ វៀតណាម និងថៃ។ លោក បានមានប្រសាសន៍ថា ការចែករំលែកព័ត៌មានអំពីការបញ្ចេញ និងស្តុក ទឹកនៅទំនប់ទាំងនេះមានសារៈសំខាន់ ជាពិសេសខ្សែទឹកខាងលើក្នុង ប្រទេសចិន ដែលជះឥទ្ធិពលដល់លំហូរទឹកខាងក្រោម។

ប្រភព: [Khmer Times](#)

**ADB គាំទ្រកម្មវិធីសម្រាប់ការផ្លាស់ប្តូរវិស័យថាមពលរបស់កម្ពុជា**

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍វិស័យថាមពល បញ្ចូលគ្នានូវកញ្ចប់កម្មវិធីសម្រាប់ការងារគោលនយោបាយ ចំនួន ៥០លាន ដុល្លារ ជាមួយនឹងការវិនិយោគគម្រោងចំនួន ២៣លានដុល្លារ ដើម្បីគាំទ្រ ដល់ការផ្លាស់ប្តូរវិស័យថាមពលរបស់កម្ពុជា។ យោងតាមសេចក្តី ប្រកាសព័ត៌មានរបស់ធនាគារដែលបានចេញផ្សាយនៅព្រឹកនេះ កម្មវិធី អភិវឌ្ឍន៍ លើការផ្លាស់ប្តូរក្នុងវិស័យថាមពលមានកញ្ចប់កំណែទម្រង់ គោលនយោបាយដ៏ទូលំទូលាយដំបូងរបស់ ADB សម្រាប់វិស័យ ថាមពលនៅក្នុងប្រទេសកម្ពុជា ដែលនឹងត្រូវបានផ្តល់ហិរញ្ញប្បទានដោយ ប្រាក់កម្ចីចំនួន ៤០លានដុល្លារពីធនធានសម្បទានរបស់ ADB និងប្រាក់ កម្ចីចំនួន ១០លានដុល្លារពីធនាគារ។ មូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន ក្រោមកម្មវិធី ASEAN Catalytic Green Finance Facility (ACGF) សម្រាប់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធចំនួន ២៣លាន ដុល្លារនោះ កម្មវិធីថាមពលកកើតឡើងវិញរបស់មូលនិធិវិនិយោគ អាកាសធាតុសម្រាប់កម្ពុជានឹងផ្តល់ប្រាក់កម្ចីចំនួន ៦លានដុល្លារ និង ជំនួយចំនួន ៥លានដុល្លារនៅក្នុងហិរញ្ញប្បទានអាកាសធាតុខណៈដែល មូលនិធិអាកាសធាតុបែកបង្កើននឹងពង្រីកប្រាក់កម្ចីចំនួន ១២លានដុល្លារ តាមរយៈ ACGF Green Recovery ដែលកម្មវិធីទាំងអស់នឹងត្រូវបាន គ្រប់គ្រងដោយ ADB ។

ប្រភព: [Khmer Times](#)

**រដ្ឋមន្ត្រីស្នើសុំជំនួយបន្ថែមទៀតពីអង្គការសហប្រជាជាតិសម្រាប់គោល ដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥**

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ស្នើឱ្យមន្ត្រី ជាន់ខ្ពស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា គាំទ្រកម្ពុជាគ្មានមីនបេសកកម្ម ដោះមីន ដើម្បីសម្រេចបាននូវគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ របស់អង្គការសហប្រជាជាតិនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានលើក សំណើនេះឡើង នៅក្នុងឱកាសនៃជំនួបពិភាក្សាលើកិច្ចសហប្រតិបត្តិការ ជាមួយលោក Joseph Scheuer មន្ត្រីទំនាក់ទំនងរបស់អង្គការសហ ប្រជាជាតិប្រចាំកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីកិច្ចសហ ប្រតិបត្តិការដ៏រឹងមាំរវាងរដ្ឋាភិបាលកម្ពុជា និងប្រព័ន្ធអង្គការសហប្រជា ជាតិ ជាពិសេសការចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងការរីក រាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេស នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មានរបស់ក្រសួង។ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំអង្គការសហ ប្រជាជាតិឱ្យសហការជាមួយដៃគូអភិវឌ្ឍន៍ផ្សេងទៀតដើម្បីជួយដល់កម្ពុ ជាគ្មានមីនបេសកកម្មដោះមីនរបស់ខ្លួនដើម្បីសម្រេចបាននូវគោលដៅនៃ ផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ និងសម្រេច បាននូវគោលដៅកម្ពុជាគ្មានមីនឆ្នាំ ២០២៥។ ឯកឧត្តមក៏បានគូស បញ្ជាក់ផងដែរថា រដ្ឋាភិបាលបានដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្ត្រ និង កម្មវិធីដើម្បីស្តារ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា លើមាត់ ធម្មតាបែបថ្មីក្រោយ COVID-19 សម្រាប់ឆ្នាំ ២០២១-២០២៣។

ប្រភព: [The Phnom Penh Post](#)

**ទឹកជំនន់បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២០ នាក់នៅក្នុងរដ្ឋ ធានីកុងហ្គោ**

ដោយយោងតាមឯកសាររដ្ឋាភិបាល ដែលទីភ្នាក់ងារ Reuters ទទួល បាននិងបង្ហាញកាលពីថ្ងៃអង្គារថា មនុស្សយ៉ាងហោចណាស់ ១២០នាក់ ត្រូវបានស្លាប់នៅក្នុងរដ្ឋធានី Kinshasa នៃសាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់ និងការអិលបាក់ ដី។ សង្កាត់ទាំងមូលត្រូវបានជនលិចដោយទឹកភក់ ហើយផ្ទះ និងផ្លូវត្រូវ បែកជាបំណែកៗដោយអន្លង់ រួមទាំងផ្លូវហាយវេ N1 ដែលតភ្ជាប់ Kinshasa ទៅកាន់កំពង់ផែសមុទ្រ Matadi ។ ការិយាល័យនាយករដ្ឋម ន្ត្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា N1 អាចត្រូវបានបិទ ក្នុងរយៈពេល ៣-៤ ថ្ងៃ។ ចំនួនអ្នកស្លាប់ត្រូវបានប្រមូលដោយ អគ្គ នាយកដ្ឋានអន្តោប្រវេសន៍ ដែលជាផ្នែកមួយនៃក្រសួងមហាផ្ទៃ ហើយ

ចំនួនអ្នកស្លាប់អាចកើនឡើង។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Jean-Jacques Mbungani Mbanda បានប្រាប់ Reuters ថា ក្រសួងបានរាប់ចំនួនអ្នកស្លាប់ចំនួន ១៤១នាក់ ប៉ុន្តែចំនួននេះចាំបាច់ត្រូវត្រួតពិនិត្យជាមួយនាយកដ្ឋានផ្សេងទៀត។ រូបភាពដែលបានបង្ហាញនៅលើ Twitter ដោយអ្នកនាំពាក្យរដ្ឋាភិបាលរបស់ប្រទេសកុងហ្គោ លោក Patrick Muyaya បានបង្ហាញផ្លូវធំមួយ ដែលហាក់ដូចជាបានស្រុតចូលទៅក្នុងជ្រោះជ្រៅ ជាមួយនឹងហ្វូងមនុស្សកំពុងសម្លឹងមើលការខូចខាត។ អ្នកស្រុក Gabriel Mbikolo បាននិយាយថា "នៅលើផ្លូវជាតិលេខ ១ មានរន្ធដ៏ធំមួយហើយមានតែអ្នកធ្វើរឿងប៉ុណ្ណោះដែលអាចឆ្លងកាត់បាន។ ពួកយើងមិនយល់ពីរបៀបដែលទឹកបានផ្តាច់ផ្លូវនេះឡើយ" ។

នៅពេលដែលភូមិនេសាទមួយនៅលើច្រាំងទន្លេកុងហ្គោ Kinshasa បានរីកចម្រើនទៅជាទីក្រុងដ៏ធំបំផុតមួយរបស់ទ្វីបអាហ្វ្រិកដែលមានប្រជាជនប្រហែល ១៥លាននាក់។ កង្វះខាតនៃការគ្រប់គ្រងនគរូបនីយកម្មយ៉ាងឆាប់រហ័សបានធ្វើឱ្យទីក្រុងកាន់តែងាយរងគ្រោះដោយទឹកជំនន់ភ្លាមៗ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ហើយកាន់តែញឹកញាប់ដោយសារការប្រែប្រួលអាកាសធាតុ។

ប្រភព: [Fresh News](#)

**មជ្ឈមណ្ឌលនៃការសិក្សាអភិវឌ្ឍន៍ប្រកបដោយចីរភាព**

អាសយដ្ឋាន: ផ្ទះលេខ២៤ ផ្លូវ៥៦៦ សង្កាត់ បឹងកក់២ ខណ្ឌ ទួលគោក រាជធានី ភ្នំពេញ

**Email:** admin@asianvision.org

**Facebook:** Asian Vision Institute

**Twitter:** Asian Vision Institute (@vision\_asian)

**Telegram:** AVI Channel (<https://t.me/asianvision>)



## 221241 – AVI Sustainable Development Goals Weekly News Digest, Issue 41

12th December – 18th December 2022

By: SOK Chansophea (Junior Researcher, CSDS)

### Local NGO cleaning up Kingdom's rivers with German rubbish boats

Many residents of Phnom Penh noted that during the ASEAN Summit hosted at the capital's Sokha Hotel, the rubbish they were accustomed to seeing in the city was nowhere to be found, especially on the banks of the rivers, which seemed to have been carefully cleaned. Of course, the waste did not just disappear on its own. This was partly the work of the River Ocean Cleanup (ROC) team, which spent a month cleaning up waste prior to the summit. The organisation, founded in July 2020 during the Covid-19 pandemic, officially began operations in March, 2022 by collecting nearly 200 tonnes of garbage on the water and along the riverbanks. "The environmental clean-up mission was disrupted by the Covid-19 pandemic until March. That was when our historic river cleanup mission in collaboration with Germany's everwave began," said Nou Sovann, executive director of ROC. Germany's everwave is a social enterprise that protects rivers and seas from plastic waste and promotes sustainable living to clean the aquatic environment for fish habitat. They offered the most technologically advanced boat from Germany with the capability to pick up garbage from the river along with drone scouts that can be used to spot accumulations of garbage.

Source: [The Phnom Penh Post](#)

### 56-year-old with 7 grandkids takes high school exams

One candidate in this year's high school diploma examinations stood out from the masses of teenagers who flocked to the test centres on December 5-6. Hem Sinath

was the oldest among the 12,135 candidates who registered for the exams. Sinath, a 56-year-old literacy teacher in Banteay Chhmar commune of Thma Puok district, Banteay Meanchey province, joined the exam in order to become a qualified teacher, and to encourage the younger generations with the belief that it is never too late to chase one's dream of education. The woman, who is currently raising seven young grandchildren, told The Post that she took a motorbike taxi to the exam at the National Meanchey University campus in Banoy village of Teuk Thla commune, Serei Saophoan town. She estimated she has a 50 per cent chance of passing, but owed it to herself and her family to try. "My main goal of participating in the high school diploma exam is to be able to continue teaching and earning a living for myself and my grandchildren. I also want to encourage the next generation to understand that they should not drop out of school," she said.

Source: [The Phnom Penh Post](#)

### Experts concerned over lack of Mekong dams' info

Researchers at the Centre for Strategic and International Studies (CSIS) Southeast Asia Programme and the US-based Stimson Centre's Energy, Water, and Sustainability Programme have expressed concern that limited information related to upper Mekong dams and construction of new hydropower dams along the river pose a significant challenge to the basin. Programme director Brian Eyler said in a report that one key area in which information is relatively lacking is the reporting of the release of water from reservoirs.

He noted that there are two large dams belonging to China in the upper Mekong, and 43 others downstream of the river in Cambodia, Laos, Vietnam and Thailand. He said the sharing of information about the release and storage of water at these dams is important, especially the upper stream ones in China which impact the flow downstream.

**Source:** [\*Khmer Times\*](#)

### **ADB supporting Cambodia's energy transition programme**

The Asian Development Bank (ADB) has approved a sector development programme that combines a \$50 million policy-based loan package with \$23 million in project investments to support the energy transition of Cambodia. According to the bank's news release issued this morning, the Energy Transition Sector Development Program includes ADB's first comprehensive policy reform package for the energy sector in Cambodia, which will be funded by a \$40 million loan from ADB's concessional resources and a \$10 million loan from the ASEAN Infrastructure Fund under its ASEAN Catalytic Green Finance Facility (ACGF). For the \$23 million in infrastructure investments, the Climate Investment Fund's Scaling Up Renewable Energy Programme for Cambodia will provide a \$6 million loan and \$5 million grant in concessional climate finance, while the Green Climate Fund will extend a \$12 million loan through the ACGF Green Recovery Programme, all of which will be administered by ADB.

**Source:** [\*Khmer Times\*](#)

### **Minister requests further UN support for mine-free Cambodia 2025 goal**

Minister of Economy and Finance Aun Pornmoniroth requested that senior UN officials in Cambodia support Cambodia in its demining mission to achieve the goal of a mine-free Cambodia in 2025. Pornmoniroth made the request during a meeting on December 13 with Joseph Scheuer, the resident coordinator of the UN in Cambodia, to discuss cooperation. The minister highlighted the

strong cooperation between the Cambodian government and the UN system, especially the active participation in combating the spread of Covid-19 in the country, according to the ministry's press release. "[Pornmoniroth] have requested the UN to cooperate with other development partners to support Cambodia in its demining mission to achieve the goals of the National Mine Action Strategic Plan 2018-2025 and achieve the goal a mine-free Cambodia in 2025," it said. He also highlighted that the government has launched a strategic framework and programmes to restore and promote Cambodia's economic growth on the post-Covid-19 new normal path for 2021-2023.

**Source:** [\*The Phnom Penh Post\*](#)

### **Floods kill at least 120 in Congolese capital**

At least 120 people have been killed in the Democratic Republic of Congo capital Kinshasa after heavy rains unleashed floods and caused landslides, a government document seen by Reuters showed on Tuesday. Entire neighbourhoods were flooded with muddy water, and houses and roads ripped apart by sinkholes, including the N1 highway that connects Kinshasa to the chief sea port of Matadi. The prime minister's office said in a statement that the N1 could be closed for 3-4 days. The death toll was compiled by the General Management of Migration, a part of the interior ministry. The toll may rise. Health minister Jean-Jacques Mbungani Mbanda told Reuters the ministry had counted 141 dead but that the number needed to be cross-checked with other departments. Images posted on Twitter by Congo's government spokesman Patrick Muyaya showed a major road that appeared to have subsided into a deep chasm, with crowds staring at the damage. "On the National Road 1 there is a big hole. Only pedestrians can pass. We do not understand how the water cut the road," said local resident Gabriel Mbikolo. Once a fishing village on the banks of the Congo river, Kinshasa has grown into one of Africa's largest megacities with a population of around 15 million. Poorly regulated rapid urbanization has made the city increasingly vulnerable to flash floods after intense rains, which have become more frequent due to climate change.

**Source:** [\*Fresh News\*](#)

**Centre for Sustainable Development Studies,**

**AVI Address:** #24, Street 566, Boeung Kok 2, Toul Kok, Phnom Penh, Cambodia

**Email:** [admin@asianvision.org](mailto:admin@asianvision.org)

**Facebook:** Asian Vision Institute

**Twitter:** Asian Vision Institute (@vision\_asian)

**Telegram:** AVI Channel (<https://t.me/asianvision>)